

**គំរូ ទំព័រនេះសម្រាប់សេចក្តីយោងតែប៉ុណ្ណោះ**

Employment Development Department  
PO Box 2530  
Rancho Cordova, CA 95741-2530



**សំណើសម្រាប់ការផ្ទៀងផ្ទាត់ អត្តសញ្ញាណ**

លេខ ទូរស័ព្ទមិនអស់លុយរបស់ :  
1-866-401-2849

ឈ្មោះនិងអាសយដ្ឋានរបស់  
អ្នកទាមទារ

កាលបរិច្ឆេទលិខិត :

គំរូឈ្មោះរបស់អតិថិជន 1234  
SAMPLE ST.  
ANY TOWN, CA 99999-9999

សម្រាប់ការប្រើប្រាស់របស់ការិ  
យាល័យប៉ុណ្ណោះ :

កាលបរិច្ឆេទធរមាន :

**ការផ្ទៀងផ្ទាត់អត្តសញ្ញាណតម្រូវសម្រាប់អត្ថប្រយោជន៍គ្មានការងារ**

បញ្ហាអំពីអត្តសញ្ញាណរបស់អ្នកត្រូវតែដោះស្រាយរួចជាស្រេច ។ យើងត្រូវតែផ្ទៀងផ្ទាត់ អត្តសញ្ញាណរបស់អ្នកដើម្បី  
ការពារសកម្មភាពក្លែងបន្លំដែលអាចកើតមាន ។ ខណៈពេលដែលយើងកំណត់សិទ្ធិរបស់អ្នក សូមបន្តការបញ្ជាក់  
អំពីអត្ថប្រយោជន៍ ប្រសិនបើអ្នកបន្តគ្មានការងារធ្វើ ឬកំពុងធ្វើការកាត់បន្ថយម៉ោងធ្វើការ ។

ប្រសិនបើអ្នកមិនបានទទួលការទូទាត់លើការទាមទារនេះទេ យើងមិនអាចដំណើរការការទូទាត់អត្ថប្រយោជន៍បាន  
ទេ រហូតដល់អ្នកផ្តល់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ។

ប្រសិនបើអ្នកបានទទួលការទូទាត់យ៉ាងហោចណាស់មួយរូបហើយលើការទាមទារនេះ **បញ្ជាទីនៅតែត្រូវ  
ដោះស្រាយ ។** ប្រសិនបើយើងមិនអាចសម្រេចសិទ្ធិទទួលរបស់អ្នកក្នុងចំនួនពីរសប្តាហ៍ទេយើងនឹងដំណើរការ  
ការទូទាត់មានលក្ខខណ្ឌ ។ អ្នកប្រហែលជាត្រូវការបង់សង ការទូទាត់មានលក្ខខណ្ឌមួយប្រសិនបើយើងរកឃើញ  
ថាអ្នកគ្មានសិទ្ធិទទួលអត្ថប្រយោជន៍ទាំងនោះ ។

**ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក**

យើងត្រូវតែផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក រួមទាំងអាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើតរបស់អ្នក ហើយលេខសន្តិសុខ  
សង្គម (SSN) ប្រាំបួនខ្ទង់នៅលើការទាមទាររបស់អ្នកគឺជាលេខដូចគ្នាដែលចេញឱ្យអ្នកដោយរដ្ឋបាលសន្តិសុខសង្គម  
(SSA) ។ **ការខកខានក្នុងការអនុលោមតាមសំណើសុំឯកសារបញ្ជាក់អត្តសញ្ញាណនេះ ឬស្នើសុំពេលវេលាបន្ថែមក្នុងរយៈ  
ពេល 10 ថ្ងៃតាមប្រតិទិនចាប់ពីថ្ងៃផ្តល់សុំត្រូវបានជូនដំណឹងនេះអាចបណ្តាលឱ្យមានការបំបិទអត្ថប្រយោជន៍ ។**  
**ឯកសារដែលអាចទទួលយកបានដែលភ្ជាប់មកជាមួយសម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ (DE 1326CD) ផ្តល់នូវ**  
**ឧទាហរណ៍លម្អិតនៃឯកសារផ្ទៀងផ្ទាត់អត្តសញ្ញាណដែលអាចទទួលយកបាន ។ សូមមើលទំព័រទី 2 នៃសេចក្តីជូន**  
**ដំណឹងនេះ សម្រាប់ការណែនាំអំពីរបៀបដាក់ឯកសាររបស់អ្នក ។**

**សូមជ្រើសប្រអប់ត្រឹមត្រូវខាងក្រោម :**

- ខ្ញុំបានដាក់ពាក្យទាមទារនេះជាមួយកាលបរិច្ឆេទមានប្រសិទ្ធភាពខាង លើ ។ (ចុះហត្ថលេខា និងកាលបរិច្ឆេទនៃ  
សេចក្តីជូនដំណឹងនេះនៅខាងក្រោម ហើយប្រគល់វិញនៅក្នុងស្រោមសំបុត្រដែលមានឯកសារបញ្ជាក់  
អត្តសញ្ញាណដែលបានស្នើសុំដែលមានរាយនាមនៅខាងក្រោយនៃសេចក្តីជូនដំណឹងនេះ) ។
- ខ្ញុំមិនបានដាក់ពាក្យទាមទារនេះជាមួយកាលបរិច្ឆេទមានប្រសិទ្ធភាពខាង លើ ។ (ចុះហត្ថលេខា និងចុះ  
កាលបរិច្ឆេទសេចក្តីជូនដំណឹងនេះនៅខាងក្រោម ហើយប្រគល់វិញ ក្នុងស្រោមសំបុត្រដែលបានផ្តល់ ។ EDD  
ស្នើសុំអង្កេតរបាយការណ៍ក្លែងបន្លំទាំងអស់) ។

ខ្ញុំយល់ថាច្បាប់ផ្តល់ការជាការពិន័យ ប្រសិនបើខ្ញុំនិយាយមិនពិត ឬរក្សាការពិត ដើម្បីទទួលបានអត្ថប្រយោជន៍ ។ ខ្ញុំសូម  
ប្រកាសនៅក្រោមការជាការពិន័យពីបទភូតកុហកថា ព័ត៌មានដែលខ្ញុំកំពុងផ្តល់ និងឯកសារដែលខ្ញុំដាក់ជូនគឺពិត និង  
ត្រឹមត្រូវ ហើយជាប់សេចក្តី ។

សរសេរផ្នែកឈ្មោះរបស់អ្នក	ហត្ថលេខា(តាមកម្រូរ)	លេខទូរស័ព្ទ :	កាលបរិច្ឆេទ :
-------------------------	---------------------	---------------	---------------

# កិច្ច ទំព័រនេះសម្រាប់សេចក្តីយោងតែប៉ុណ្ណោះ

## សេចក្តីណែនាំដើម្បីដាក់ឯកសារផ្ទៀងផ្ទាត់ អត្តសញ្ញាណរបស់អ្នក

យោងទៅ ឯកសារដែលអាចទទួលយកបានដែលភ្ជាប់មកជាមួយសម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ (DE 1326CD) ផ្តល់នូវឧទាហរណ៍លម្អិតនៃឯកសារផ្ទៀងផ្ទាត់អត្តសញ្ញាណដែលអាចទទួលយកបាន ។

អ្នកមានជម្រើសពីរដើម្បីដាក់ឯកសារផ្ទៀងផ្ទាត់ របស់អ្នក ។

- **UI Online<sup>SM</sup>** - ចូលទៅកាន់គណនី UI Online របស់អ្នក ហើយជ្រើសរើស Upload Documents នៅលើគេហទំព័រ ដើម្បីផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នក ។ នេះគឺជាវិធីលឿន និងសុវត្ថិភាពបំផុតដើម្បីផ្តល់ឯកសារ ។
  - **សំបុត្រ** - ប្រសិនបើអ្នកមិនអាចផ្ទុកឡើងឯកសាររបស់អ្នកបានទេ សូមផ្ញើមកយើងនូវច្បាប់ចម្លងនៃឯកសារដែលត្រូវការ ។ **ចុះហត្ថលេខាលើទំព័រទី 1** នៃសេចក្តីជូនដំណឹងនេះ ហើយបញ្ជូនវាជាមួយឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកនៅក្នុងស្រោមសំបុត្រត្រឡប់មកវិញដែលបានផ្តល់ឱ្យ ។ កុំផ្ញើទម្រង់ EDD ណាផ្សេងទៀតក្នុងស្រោមសំបុត្រមកវិញឡើយ ។
- សារសំខាន់ ៖** ដាក់បញ្ជូលលេខសន្តិសុខសង្គមពេញលេញរបស់អ្នកនៅលើឯកសារទាំងអស់ ដែលអ្នកផ្ញើ ។

### ស្នើសុំពេលវេលាបន្ថែម

អ្នកមានសិទ្ធិដើម្បីស្នើសុំពេលវេលាបន្ថែម ដើម្បីប្រមូលឯកសារឬទទួលបានឱវាទរបស់អ្នកគំណាងម្នាក់ ។ ប្រសិនបើអ្នកត្រូវការពេលវេលាបន្ថែម អ្នកត្រូវតែទាក់ទងមកយើងតាមទូរស័ព្ទ ឬប្រៃសណីយ៍តាមអាសយដ្ឋាន/លេខទូរស័ព្ទនៅទំព័រ 1 **ក្នុងរយៈពេល 10 ថ្ងៃ** តាមប្រតិទិនចាប់ពីថ្ងៃផ្ញើសំបុត្រនៃការជូនដំណឹងនេះ ។ ប្រសិនបើយើងមិនទទួលបានឯកសារដែលត្រូវការរបស់អ្នកនៅចុងបញ្ចប់នៃរយៈពេល 10 ថ្ងៃ ឬពេលវេលាបន្ថែមមិនត្រូវបានស្នើសុំទេ នោះអត្ថប្រយោជន៍នឹងត្រូវបានបដិសេធ ។

### កំហុសសាមញ្ញទាក់ទងនឹងការផ្ទៀងផ្ទាត់ អត្តសញ្ញាណ

- កាលបរិច្ឆេទកំណើតដែលអ្នកបានផ្តល់នៅពេលអ្នកដាក់ពាក្យបណ្តឹងរបស់អ្នកគឺខុសពីកាលបរិច្ឆេទកំណើតនៅ SSA និង/ឬនាយកដ្ឋានយានយន្ត (DMV) ។
- **ឈ្មោះ** ដែលអ្នកបានផ្តល់នៅពេលអ្នកដាក់ពាក្យបណ្តឹងរបស់អ្នកគឺខុសពីកាលបរិច្ឆេទកំណើតនៅ SSA និង/ឬ DMV ។ អ្នកប្រហែលជាបានផ្លាស់ប្តូរឈ្មោះរបស់អ្នកហើយមិនបានជម្រាបជ្រាប SSA
- **SSN** ដែលអ្នកបានផ្តល់នៅពេលអ្នកដាក់ពាក្យបណ្តឹងរបស់អ្នកមិនត្រូវទេ ។ អ្នកប្រហែលជាភ្លេចលេខឬផ្ទេរលេខនេះនៅពេលអ្នកដាក់ ពាក្យបណ្តឹងអត់ការងារធ្វើរបស់អ្នក ឬនៅពេលអ្នកផ្តល់វាទៅនិយោជករបស់អ្នក ។

យើងមិនធ្វើឱ្យព័ត៌មាន SSA ឬ DMV បច្ចុប្បន្នឡើយ ។ ប្រសិនបើ **កាលបរិច្ឆេទកំណើត** ឬ **ឈ្មោះ** របស់អ្នកដែលប្រើនៅ SSA ឬ DMV មិនត្រឹមត្រូវដោយផ្អែកលើការពិនិត្យមើល សេចក្តីថ្លែងការណ៍ SSA របស់អ្នកប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់ រូបថត សូមទាក់ទង SSA ឬ DMV ដោយផ្ទាល់ដើម្បីធ្វើ ការផ្លាស់ប្តូរ ។ បន្តបញ្ជូនឯកសារដែលមានមកយើង ដើម្បីដោះស្រាយបញ្ហា ផ្ទៀងផ្ទាត់អត្តសញ្ញាណក្នុងរយៈពេល 10 ថ្ងៃតាមប្រតិទិន ចាប់ពី ថ្ងៃជូនដំណឹងនេះ ។ ផ្តល់ច្បាប់នៃឯកសារបច្ចុប្បន្ន មកយើងកាន់តែឆាប់ដែលអាចធ្វើបាននៅពេលមាន ។

### សេចក្តីយោងខាងច្បាប់

ផ្នែកទី 1253(a) នៃក្រមធានារ៉ាប់រងភាពអត់ការងាររបស់រដ្ឋកាលីហ្វ័រញ៉ា (CUIA) ចែងថាការទាមទារទាំងអស់សម្រាប់អត្ថប្រយោជន៍ត្រូវតែត្រូវបានដាក់ដោយអនុលោមតាមបទប្បញ្ញត្តិរបស់ EDD ។ ផ្នែកទី 1257(a) នៃ CUIA ចែងថា ប្រសិនបើបុគ្គលម្នាក់ផ្តល់ព័ត៌មានមិនពិតដល់ EDD ដើម្បីទទួលបានអត្ថប្រយោជន៍ បុគ្គលនោះអាចនឹងត្រូវពិន័យ ។ ចំណងជើងទី 22 ក្រមបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 1326-2 (b)(2)(A) ចែងថា EDD អាចតម្រូវឱ្យអ្នកទាមទារដើម្បីផ្ទៀងផ្ទាត់ SSN ថាជាអ្វីដែលចេញដោយ SSA ប្រសិនបើព័ត៌មានដែលមានចំពោះ EDD បង្ហាញថា SSN អាចជាប់របស់អ្នកផ្សេង ឬមិនមែនជាលេខដែលត្រឹមត្រូវ ។